


HEART TRANSPLANT

ការប្តូរបេះដូង



ខិត្តប័ណ្ណដំណឹងល្អនេះត្រូវបានបកប្រែដោយប្រើកុំព្យូទ័រ។ ប្រសិន
បើអ្នកអាចកែ ឬកែលម្អភាសា
សូមទាក់ទងការិយាល័យតាមរយៈ info@angp.co.za ។

ប្រសិនបើសរីរាង្គណាមួយនៅក្នុងរាងកាយរបស់យើងត្រូវការសុខភាព
និងប្រសិទ្ធភាព
នោះត្រូវតែជាបេះដូង។ បេះដូងគឺជាសរីរាង្គដែលធ្វើការងារច្រើនបំ
ផុត។ វាដូចជាគ្រាប់បែកពីរគ្រាប់។ ដំបូង វាធ្វើចរាចរណាម
ពាសពេញរាងកាយ ហើយបន្ទាប់មកបញ្ជូនសារជាតិសំខាន់តាម
តម្រងនោមដើម្បីបន្សុទ្ធ។ ការនិយាយថាឈាមគឺជាពាក្យថាជីវិត
(លេវីវីនីយ ១៧:១១) ហើយនៅពេលដែលបេះដូងមិនដំណើរការបាន
ត្រឹមត្រូវ នោះឈាមរត់ត្រូវវិនាស ហើយទីបំផុតសេចក្តីស្លាប់ក៏មក
ដល់។

ម៉ាស៊ីនដ៏គួរឱ្យចាប់អារម្មណ៍នេះមានទំហំប៉ុនកណ្តាប់ដៃ
និងមានទម្ងន់ប្រហែល
ក្រាមសម្រាប់មនុស្សពេញវ័យ។ សរីរាង្គសាច់ដុំដ៏អស្ចារ្យនេះ

500

ត្រូវបានបែងចែកជាបួនផ្នែក
ដែលអ្វីៗទាំងអស់នេះត្រូវបានរុំដោយភ្នាសហៅថា pericardium
។ ឧបករណ៍ដ៏អស្ចារ្យនេះជាធម្មតាវាយប្រហែល 70 ដងក្នុងមួយនាទី
ហើយមានន័យថា 4,200
ដងក្នុងមួយម៉ោង។ ក្នុងមួយថ្ងៃវាមានចំនួន 100,800 ដង
ហើយក្នុងមួយឆ្នាំវាមានចំនួនសរុបចំនួន 36,792,000
ដង។ ហើយបើយើងអនុវត្តបែបនេះចំពោះមនុស្សដែលឈានដល់
អាយុ ៧០ឆ្នាំ គឺស្មើនឹងការនិយាយថា បេះដូងរបស់គាត់បានលោត
ចំនួន ២.៥៧៥.៤៤០.០០០ ដង។

បរិមាណឈាមដែលបេះដូងធម្មតាត្រូវបូមក្នុងមួយឆ្នាំគឺ
2,457,000 លីត្រ។ នោះគឺជាឈាមគ្រប់គ្រាន់សម្រាប់បំពេញផ្ទុក
ឡានជាង ២៤៥ ដែលផ្ទុកនីមួយៗមានចំណុះ ១០,០០០ លីត្រ។

ការគណនាផងដែរនូវសម្ពាធដែលបេះដូងផលិតក្នុងរយៈពេល 12
ម៉ោងនៃប្រតិបត្តិការ ដោយសម្ពាធនោះវាអាចលើកបន្ទុកស្មើនឹង
ទម្ងន់ 65 តោនប្រហែល 30 សង់ទីម៉ែត្រពីដី
។ ការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើល
និងមិនគួរឱ្យជឿមួយផ្សេងទៀតចំពោះប្រសិទ្ធភាពនៃបេះដូងមនុស្ស
និងចរាចរណ៍តាមរយៈសរសៃឈាមវ៉ែន សរសៃឈាម
និងសរសៃឈាមតូចៗនៃរាងកាយមនុស្ស គ្របដណ្តប់ផ្លូវ 22,224
គីឡូម៉ែត្រ។ ដោយបំប្លែងវាទៅជាចម្ងាយភូមិសាស្ត្រ
យើងនឹងធ្វើដំណើរតាមសមុទ្រពីទីក្រុងញូវយ៉កក្នុងសហរដ្ឋអាមេរិក
ទៅកាន់ទីក្រុងហុងកុងនៅលើឆ្នេរសមុទ្រនៃប្រទេសចិនដោយឆ្លង
កាត់ប្រឡាយប៉ាណាម៉ា។ បេះដូងគឺជាសរីរាង្គដ៏ស្មោះត្រង់!

បេះដូងធ្វើការឥតឈប់ឈរ ជារៀងរាល់ថ្ងៃ
ដោយមិនគិតពីថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក។ មិនដែលសុំពេល
សម្រាក ឬថ្ងៃឈប់សម្រាក គាត់មិនបានសូម្បីតែស្វែងរកការចូល
និវត្តន៍ ឬអត្ថប្រយោជន៍សង្គម។ វាដំណើរការដោយស្មោះត្រង់
ទោះបីជាម្ចាស់របស់វាគេងដោយសន្តិវិធី
ឬបណ្តោយខ្លួនក្នុងការបំពេញកិច្ចការក៏ដោយ។

ជាការពិតណាស់
សរីរាង្គនេះនឹងដំណើរការប្រកបដោយប្រសិទ្ធភាពអតិបរមា
ហើយនឹងត្រូវបានរក្សាទុកក្នុងស្ថានភាពល្អឥតខ្ចោះ
នៅពេលដែលវាមិនត្រូវបានរំលោភបំពានដោយការជ្រៀតជ្រែកដៃ
លបង្កគ្រោះថ្នាក់ដូចជា៖ ការស្អប់ អំពើហិង្សា ការច្រណែន

ការប្រណែនខ្លាំង តណ្ហា ភាពសោកសៅ ទុក្ខព្រួយ គ្រឿងញៀន ដូចជាគ្រឿងស្រវឹងជាដើម។ អាភៀន ហ្វេរ៉ូអ៊ីន ម៉ារីហ្វីន កូកាអ៊ីន និងនីកូទីន។

ភ្នាក់ផ្អើលពេលដឹងថាយើងពឹងលើបេះដូងប៉ុណ្ណា! បើយើងបាត់ ភ្នែកម្ខាង យើងនៅតែមានភ្នែកម្ខាងទៀត មើល។ ត្រចៀកផ្លូវមិនរវាងយើងពីការស្តាប់ជាមួយអ្នកដទៃទេ។ ជើងដែលរងរបួសអាចត្រូវបានបណ្តុះបណ្តាលដោយឆ្អឹង។ មនុស្សជា ច្រើនអាចធ្វើការងារដ៏អស្ចារ្យដោយប្រើដៃម្ខាង និងដៃម្ខាង។ ពួកយើងមានបេះដូងតែមួយ! ទោះបីជាវិទ្យាសាស្ត្រ នាពេលថ្មីៗនេះបានធ្វើឱ្យយើងភ្នាក់ផ្អើលជាមួយនឹងភាពជឿនលឿនខាងជំងឺបេះដូងក៏ដោយ សូមយើងដកស្រង់ករណីរបស់វេជ្ជបណ្ឌិត

C. Barnard មកពីអាហ្វ្រិកខាងត្បូង ដែលបានគ្រប់គ្រងការ **ប្តូរបេះដូងមនុស្ស** ជាលើកដំបូង ជាមួយនឹង ឈាមផ្ទាល់វិជ្ជមាន។ ពិតជាសំណាងណាស់សម្រាប់មនុស្សជាតិដែល កើតមកមានបេះដូងខ្សោយ! ឥឡូវវានឹងមានក្តីសង្ឃឹមសម្រាប់អ្នក ដែលកើតមកមានបញ្ហាសរសៃឈាមបេះដូង, រងផលប៉ះពាល់ដោយជំងឺរលាកសនា, អាហ្វែរ៉ូអ៊ីនសរសៃឈាម, ជំងឺទឹកនោមផ្អែម, ជំងឺស្វាយ, ជំងឺមហារីកល ពួកគេបានមើលឃើញពន្លឺថ្មីនៃក្តីសង្ឃឹមត្រូវបានកើត ទៅរស់នៅតិចតួចយូរនិងប្រសើរជាងមុននៅឡើយទេ តម្លៃ និងទឹកនៃបេះដូងធម្មជាតិគឺមិនអាចគណនាបាន និងមានតម្លៃមិនអាចជំនួសបាន។

ទោះជាយ៉ាងណាក៏ដោយ សុភមង្គលរបស់មនុស្សមិនអាចសម្រេចបានដោយការមានបេះដូង មានសុខភាពល្អនោះទេ។ សម្រាប់មនុស្សជាតិ ឆ្នាំនៅលើផែនដីមានតិចណាស់ ហើយទាំងនេះគឺពោរពេញទៅដោយបញ្ហា និងការលំបាក។ សព្វថ្ងៃនេះមានតម្លៃពិតជាផ្សេងទៀតគឺ នៅក្នុង ជីវិតរបស់មនុស្សក្នុងការបន្ថែមទៅសុខភាពល្អឥតខ្ចោះ, ដែលជួយដល់ការសំរេចនៃជីវិតធម្មតានិងមានសុភមង្គល។ ការពិ ត្តិដែលមិនអាចប្រកែកបានចំពោះ "មនុស្ស" គឺនេះ: សុខភាពរាងកាយត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាលហើយពី ទីនោះចេញនូវរលកនៃការចាប់អារម្មណ៍អារម្មណ៍ការស្រលាញ់និងអារម្មណ៍ត្រូវបានបញ្ចេញតាមរយៈបេះដូងនិងប្រព័ន្ធសរសៃប្រសាទតាមរយៈរាងកាយទាំងមូល។

សាធិប្បដិសន្ធិដែលមានប្រាជ្ញាមានប្រសាសន៍ក្នុងសុភាសិតរបស់ទ្រង់ថា
៖ «ត្រូវការការពារចិត្តឯងជាងអ្វីៗដែលបានការពារពីព្រោះវាផ្តល់
ជីវិត»។ (សុភាសិត ៤:២៣)។

សេចក្តីណែនាំនៃចិត្តគឺមុនពីចិត្ត។ យើងឮច្រើនជារៀងរាល់ថ្ងៃអំពី
មនុស្សមានបេះដូងមាស ចិត្តថ្លៃថ្នូរ ឬមនុស្សមានបេះដូងថ្ម ឬចិត្ត
ឃោរឃៅ។ បុគ្គលដែលមិនបានដឹងថាខ្លួនមានចិត្ត ព្រោះគំនិត
ទាំងអស់ត្រូវបានលាតត្រដាង។ សព្វថ្ងៃនេះនៅមានយុវជនជាច្រើន
ដែលខូចចិត្តរួចទៅហើយ។ នៅក្នុងករណីទាំងអស់នេះ
សូម្បីតែនៅក្នុងម៉ោងដ៏លំបាកនៃជីវិតក៏ដោយ
យើងគួរតែអនុវត្តភាពរួសរាយរាក់ទាក់តាមដែលអាចធ្វើទៅបាន
ជាមួយមនុស្សទាំងអស់ សូម្បីតែភាពមិនសមហេតុផលក៏ដោយ។

តាមការវិនិច្ឆ័យរបស់ទេវៈ ចិត្តមនុស្សរងទុក្ខខាងវិញ្ញាណ និង
សីលធម៌ជាងផ្លូវកាយ។ ហើយវាច្បាស់ណាស់ថាជាស្ថានភាពផ្លូវចិត្ត
ធ្លាក់ទឹកចិត្តដែលបណ្តាលឱ្យមានជំងឺផ្លូវកាយ និងប៉ះពាល់ដល់
បេះដូង។ សម្រាប់ហេតុផលនេះ

គ្រូពេទ្យរក្សាតំបន់ដែលមានជំនាញជាច្រើនបានបំពេញការងារប្រកប
ដោយប្រសិទ្ធភាពរបស់ពួកគេជាមួយនឹងការអនុវត្តនៃការព្យាបាល
ចិត្តសាស្ត្រ
និងចិត្តសាស្ត្រ។ បទពិសោធន៍បានបង្ហាញថាមនុស្សដែលមានជំងឺ
ធ្លាក់ទឹកចិត្តស្ទើរតែមិនឆ្លើយតបទៅនឹងការព្យាបាលចិត្តសាស្ត្រគឺ
នឹកជាទូទៅ

ឬអន្តរាគមន៍រក្សាតំបន់។ បេះដូងរបស់មនុស្សត្រូវបានលើកឡើងជាលើក
ដំបូងនៅក្នុងបទគម្ពីរបរិសុទ្ធ (ព្រះគម្ពីរបរិសុទ្ធ)

ដែលព្រះបានអះអាងដូចតទៅនេះ៖

«ហើយរាល់ការស្រមៃស្រមៃនៃគំនិតនៃចិត្តរបស់គាត់គឺនៅតែអាក្រក់
ក៏ជានិច្ច»។ (លោកុប្បត្តិ ៦:៥៦)។

ជាច្រើនសតវត្សក្រោយមក,
ជាព្យាការីរបស់ព្រះជាម្ចាស់ដែលមានឈ្មោះថាការអះអាងយេរេមាថា
៖

«បេះដូងនេះគឺជាការបោកបញ្ឆោតពីលើអ្វីទាំងអស់និងអាក្រក់ដែល
នឹងដឹងថាវា? ខ្ញុំ ព្រះអម្ចាស់ ស្វែងរកបេះដូងដើម្បីផ្តល់រង្វាន់ដល់
បុរសម្នាក់នេះបើយោងតាមការប្រព្រឹត្តរបស់គាត់,
នេះបើយោងតាមអ្វីដែលការប្រព្រឹត្តរបស់គាត់សមនឹងទទួល
" (យេរេមា ១៧:៩-១០)។ រាប់រយឆ្នាំបានកន្លងផុតទៅហើយ
ចាប់តាំងពីព្រះរាជបុត្រានៃព្រះជាព្រះអម្ចាស់យេស៊ូវគ្រីស្ទបានអធិ

ប្បាយថា៖ «តែអ្វីដែលចេញពីមាត់ ចេញពីចិត្ត ហើយអ្នកនេះបំពុលមនុស្ស ព្រោះគំនិតអាក្រក់ ឃាតកម្ម គំនិតអាក្រក់ចេញមក។ ពីចិត្ត អំពើផិតក្បត់ អំពើសហាយស្មន់ ការលួចបន្លំ ទីបន្ទាល់ក្លែងក្លាយ ការប្រមាថមើលងាយ" (ម៉ាថាយ ១៥:១៨-១៩)។ តើចាប់តាំងពីសម័យនោះរបស់ព្រះគ្រីស្ទមក អ្វីៗបាន ប្រសើរឡើងនៅលើផែនដីឬ? ទេ! ទេ ! មនុស្សជាតិនៅតែទទួលរងនូវអំពើអាក្រក់ដែល ព្រះចិត្តរបស់គេនៅតែបន្តខូចទៅរកអំពើអាក្រក់។

ការសញ្ញយនៃវិទ្យាសាស្ត្រគឺគួរឱ្យកោតសរសើរ។ គ្រូពេទ្យឯកទេសជំងឺ បេះដូងនៅក្នុងប្រទេសមួយចំនួនឥឡូវនេះកំពុងធ្វើការរកគាត់ប្តូរ បេះដូង ហើយខ្លះទទួលបានជោគជ័យជាក់ស្តែង។ ប៉ុន្តែវាគឺជាអ្នកបង្កើតដ៏ ទេវភាពដែលបានសន្យាថានឹងប្តូរបេះដូងកាលពីជាង 3,000 ឆ្នាំមុនដោយប្រកាសថា៖ «ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវ បេះដូងថ្មី និងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកហើយ ដកបេះដូងច្នៃចេញពីរាងកាយរបស់អ្នកហើយខ្ញុំនឹងផ្តល់ឱ្យអ្នក ជាចិត្តសាច់ឈាម» (អេសេគាល ៣៦:២៦)។

យើងនឹងធ្វើបានល្អក្នុងការចូលរួមការថ្វាយរបស់ព្រះដែលនៅមាន ជាធរមាន ព្រះវិញ្ញាណ និងកូនក្រមុំមានបន្ទូលថា ៖ ចូរមក ហើយឱ្យ អ្នកដែលស្រេកមក ហើយអ្នកណាដែលចង់យកទឹកជីវិតដោយ សេរី។ (វិវរណៈ ២២:១៧)។ អន្តរាគមន៍រកគាត់ដោយអ្នកឯកទេសខាងជំងឺសរីរាង្គ ក្នុងករណីជាច្រើនអាចពន្យារអាយុជីវិតរបស់មនុស្ស។ ទោះជាយ៉ាង ណាក៏ដោយ ជីវិតបែបនេះនឹងមិនឈប់ខ្ចី និងមានកម្រិតនោះទេ គឺត្រូវបញ្ចប់នៅថ្ងៃណាមួយដោយជៀសមិនរួចជាមួយនិងសេចក្តីស្លាប់។

ប្រសិនបើវិទ្យាសាស្ត្រខិតខំប្រឹងប្រែងបែបនេះដើម្បីពន្យារជីវិតរបស់ មនុស្សនោះ តើយើងគួរកាន់តាមសេចក្តីសន្យាដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ កាន់តែច្រើនប៉ុណ្ណាទៀត ដោយដឹងថា៖ « ចាំបាច់ដើម្បីឱ្យយើងទាំងអស់គ្នាបង្ហាញខ្លួននៅចំពោះមុខតុលាការ នៃព្រះគ្រីស្ទ ដូច្នេះ មនុស្សម្នាក់ទទួលតាមអ្វីដែលខ្លួនបានធ្វើកាល នៅផែនដី តើល្អឬអាក្រក់? ដោយដឹងថា បើអ្នកណានៅក្នុងព្រះ គ្រីស្ទ អ្នកនោះជាការបង្កើតថ្មី របស់បាស់បានកន្លងផុតទៅ មើល ចុះ អ្វីៗទាំងអស់បានក្លាយជាថ្មី» (២. កូរិនថូស ៥:១០,១៧)។

ប្រសិនបើសតិសម្បជញ្ញៈរបស់អ្នកកំពុងចោទប្រកាន់អ្នកថា
 «ចិត្តរបស់អ្នកមិនត្រឹមត្រូវនៅចំពោះព្រះ» (កិច្ចការ 8:21)
 បន្ទាប់មក សូមសួរជាមួយនឹងអ្នកតែងទំនុកតម្កើង ដាវីឌថា
 «ឱព្រះជាម្ចាស់អើយ សូមបង្កើតចិត្តបរិសុទ្ធក្នុងទូលបង្គំ
 ហើយបង្កើតព្រះវិញ្ញាណដ៏សុចរិតនៅក្នុងទូលបង្គំឡើងវិញ»។ (ទំនុក
 ដំកើង ៥១:១០)។ ដឹងថាប្រសិនបើអ្នកធ្វើបែបនេះ មានការធានា
 100% ពីព្រះ
 ដោយសន្យាថានឹងព្យាបាលជំងឺខាងវិញ្ញាណនៃបេះដូងរបស់អ្នក។
 ដោយសារតែព្រះជាម្ចាស់បានសន្យា និងចង់ផ្តល់ឱ្យអ្នកនូវបេះដូងថ្មី
 និងជីវិតអស់កល្បជានិច្ច!

ប្រសិនបើអ្នកបានរកឃើញសេចក្តីសង្គ្រោះក្នុងព្រះគ្រីស្ទ ឬបាន
 ទទួលពរតាមរយៈអក្សរសិល្ប៍ដំណឹងល្អរបស់យើង សូមប្រាប់យើងឱ្យ
 ដឹង។ យើងចង់អរព្រះគុណព្រះជាម្ចាស់ជាមួយអ្នក
 ហើយចង់ចាំអ្នកបន្ថែមទៀតនៅក្នុងការអធិស្ឋានរបស់យើង។ ស
 ម្រាប់អក្សរសិល្ប៍ដំណឹងល្អ សៀវភៅ
 និងឱក្ខប័ណ្ណនានាដោយឥតគិតថ្លៃជាង 540 ភាសា
 សូមទាក់ទងមកយើងខ្ញុំ៖

ប្រះដ្ឋឯកបស្ចន្ត



This Gospel tract was translated with a computer. If you can correct or improve the language, please contact the office at info@angp.co.za

E-MAIL: info@angp.co.za

ALL NATIONS GOSPEL PUBLISHERS

P.O. Box 2191, PRETORIA, 0001, R.S.A.

(A Gospel Literature Mission financed by donations)

(Reg. No. 1961/001798/08)